

## ការអនុញ្ញាតជាមុន (PA) និងតម្រូវការក្នុងការបញ្ជូនបន្តសម្រាប់សេវាដែលបានធានារ៉ាប់រង សម្រាប់សមាជិកគម្រោង Wellforce Care Plan ដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance

នេះគឺជាបញ្ជីនៃការតម្រូវឱ្យមានការអនុញ្ញាតជាមុន និង/ឬការបញ្ជូនបន្ត សម្រាប់សេវាកម្ម និងអត្ថប្រយោជន៍ដែលមានការរ៉ាប់រងទាំងអស់សម្រាប់សមាជិក MassHealth Family Assistance ដែលបានចុះឈ្មោះនៅក្នុងគម្រោង Wellforce Care Plan ។ គម្រោង Wellforce Care Plan នឹងសម្របសម្រួលរាល់សេវាកម្មដែលបានធានារ៉ាប់រងទាំងអស់ដែលមានឈ្មោះខាងក្រោម។ វាជាការទទួលខុសត្រូវរបស់អ្នកក្នុងការយកបណ្ណសម្គាល់ខ្លួនរបស់គម្រោង Wellforce Care Plan និង MassHealth របស់អ្នកជាប់ខ្លួនជានិច្ច ហើយបង្ហាញពួកគេដល់អ្នកផ្តល់សេវារបស់អ្នកនៅក្នុងពេលណាគ្រប់ទាំងអស់។

អ្នកអាចហៅទូរសព្ទទៅសេវាបម្រើអតិថិជនរបស់ Fallon សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងអត្ថប្រយោជន៍នានា។ សូមមើលលេខទូរសព្ទនិងម៉ោងធ្វើការសម្រាប់សេវាបម្រើអតិថិជនរបស់ Fallon នៅខាងក្រោមទំព័រនីមួយៗនៃឯកសារនេះ។

ប្រសិនបើអ្នកមានសំណួរ:	សូមទូរសព្ទទៅ:
សេវាវេជ្ជសាស្ត្រ	គម្រោង Wellforce Care Plan តាមលេខ 1-855-508-4715 ឬ TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង។ សូមមើលម៉ោងធ្វើការខាងក្រោម។
សេវាសុខភាពឥរិយាបថ	1-888-877-7183 ឬ TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង។
សេវាឱសថស្ថាន	ចូលទៅកាន់បញ្ជីឱសថរបស់ Fallon នៅគេហទំព័រ fallonhealth.org ឬហៅទូរសព្ទមកកាន់សេវាបម្រើអតិថិជនរបស់ Fallon តាមរយៈលេខ 1-855-508-4715 ឬ TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង។
សេវាសុខភាពធ្មេញ	សេវាបម្រើអតិថិជនរបស់ DentaQuest តាមរយៈលេខ 1-800-207-5019 ឬ TTY តាមរយៈលេខ 1-800-466-7566 ឬបណ្តាញបកប្រែតាមរយៈលេខ 1-800-207-5019 ។ ម៉ោង: 8 ព្រឹកដល់ 6 ល្ងាច ពីថ្ងៃចន្ទ-សុក្រ។

នៅក្នុងកំឡុងសម័យខាងក្រោម ប្រសិនបើជួររយៈពេលដែលស្ថិតនៅក្រោម "ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាមួយចំនួនឬទាំងអស់" មានសម្គាល់ដោយពាក្យ "បាទឬចាស" សេវាកម្មមួយចំនួន ឬទាំងអស់ក្នុងប្រភេទនេះនឹងត្រូវការការអនុញ្ញាតជាមុន មុនពេលអ្នកអាចទទួលបានសេវាកម្មទាំងនេះ។ អ្នកផ្តល់សេវារបស់អ្នកនឹងធ្វើការជាមួយគម្រោង Wellforce Care Plan ដើម្បីស្នើសុំ PA ។ បើជួររយៈពេលក្រោមផ្នែក "ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវមានសម្រាប់សេវាកម្មមួយចំនួនឬទាំងអស់?" មានសម្គាល់ដោយពាក្យ "បាទឬចាស" នោះសេវាកម្មទាំងនេះមួយចំនួន ឬទាំងអស់ត្រូវការការបញ្ជូនបន្តពី PCP របស់អ្នកមុនពេលទទួលបានសេវាកម្មទាំងនេះ។

សូមចាំថាសេវាកម្ម និងអត្ថប្រយោជន៍នឹងផ្លាស់ប្តូរពីមួយដំណាក់កាលទៅមួយដំណាក់កាល។ PA និង/ឬការបញ្ជូនបន្តសម្រាប់បញ្ជីសេវា ដែលគ្រប់ដណ្តប់នេះគឺគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះ។ សូមទូរសព្ទមកកាន់គម្រោង Wellforce Care Plan ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត។ បទបញ្ជារបស់ MassHealth គ្រប់គ្រងសេវាកម្មនិងអត្ថប្រយោជន៍ដែលមានសម្រាប់អ្នក។ ដើម្បីចូលមើលបទបញ្ជា MassHealth:

- ចូលទៅកាន់គេហទំព័ររបស់ MassHealth [www.mass.gov/masshealth](http://www.mass.gov/masshealth) ឬ
- ទូរសព្ទទៅផ្នែកសេវាអតិថិជន MassHealth តាមលេខ 1-800-841-2900 (TTY: 1-800-497-4648 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រពីម៉ោង 8:00 ព្រឹកដល់ម៉ោង 5:00 ល្ងាច។

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<b>សេវាកម្មសង្គ្រោះបន្ទាន់</b>		
<b>សេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺស្នាក់ព្យាបាល និងអ្នកជំងឺមិនស្នាក់ព្យាបាល</b>	ទេ	ទេ
<b>សេវាវេជ្ជសាស្ត្រ</b>		
<b>សេវាវល្លិតកូន</b>	*	*
<b>សេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្រួចស្រាវ</b> រួមបញ្ចូលសេវាអ្នកជំងឺស្នាក់ព្យាបាលទាំងអស់នៅក្នុងមន្ទីរពេទ្យស្រួចស្រាវ ដូចជាការព្យាបាលរបស់គ្រូពេទ្យប្រចាំថ្ងៃ ការវះកាត់ សម្ភព សុខភាព អាកប្បកិរិយា ផ្នែករូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងនីតិវិធីវិនិច្ឆ័យ និងការព្យាបាលផ្សេងទៀត។ (អាចទាមទារការពិនិត្យជាមុន។)	បាទ ឬចាស	ទេ
<b>សេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល</b> សេវានៅក្នុងផ្នែកអ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯករាជ្យ។ ជាទូទៅពួកគេត្រូវបានផ្តល់ ណែនាំ ឬបញ្ជាដោយគ្រូពេទ្យ។ សេវាកម្មរួមមាន ការថែទាំពិសេស សេវាសង្កេត ការវះកាត់ជាប្រចាំ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាស្តារនីតិសម្បទា។	បាទ ឬចាស	បាទ ឬចាស
<b>សេវាវះកាត់មិនស្នាក់នៅព្យាបាលនៅក្នុងមន្ទីរពេទ្យ</b> សេវាវះកាត់ រោគវិនិច្ឆ័យ និងវេជ្ជសាស្ត្រដែលផ្តល់ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលតាមរយៈនីតិវិធីប្រតិបត្តិការ រួមទាំងការវះកាត់មាត់ តម្រូវឱ្យមានការប្រើថ្នាំសន្លប់ជាទូទៅ មូលដ្ឋាន ឬតាមតំបន់ដល់អ្នកជំងឺដែលមិនត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬសេវាពេញមួយយប់នៅពេលបញ្ចប់ការវះកាត់ ឬន្តែអ្នកដែលត្រូវការការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រជាប្រចាំ សម្រាប់រយៈពេលកំណត់មួយបន្ទាប់ពីការបញ្ចប់ការវះកាត់។	បាទ ឬចាស	ទេ
<b>សេវាអ្នកជំងឺនាញខាងសោតទស្សន៍ (ផ្នែកការស្តាប់)</b> សេវាកម្មរួមមាន ប៉ុន្តែមិនកំណត់ចំពោះការធ្វើតេស្តទាក់ទងនឹងការកំណត់ការបាត់បង់ការស្តាប់ ការវាយតម្លៃសម្រាប់ឧបករណ៍ជំនួយការស្តាប់ វេជ្ជបញ្ជាសម្រាប់ឧបករណ៍ជំនួយការស្តាប់ និងការស្តារនីតិសម្បទាត្រចៀក។	បាទ ឬចាស	ទេ
<b>សេវាកម្មចាប់សរសៃ</b> ការព្យាបាលតាមបែបការចាប់សរសៃ ការណាត់ជួបនៅការិយាល័យ និងសេវាវិទ្យុសកម្មមួយចំនួន (ឧ. កាំរស្មីអ៊ិច)។	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកឆ្លង ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>សេវាមន្ទីរពេទ្យជំងឺរ៉ាំរ៉ៃ និងស្ថានីតិសម្បទា (CDRH)</b> សេវានៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺរ៉ាំរ៉ៃ ឬមន្ទីរពេទ្យស្ថានីតិសម្បទារហូតដល់ 100 ថ្ងៃ សម្រាប់ការចុះឈ្មោះនីមួយៗ។ អ្នកអាចនឹងត្រូវបានផ្ទេរពិគមន៍សម្រាប់ របស់អ្នកទៅគិតថ្លៃចំណាយតាមសេវា MassHealth ដើម្បីបន្តទទួលបានសេវា CDRH ។ ប្រសិនបើសមាជិកមានសិទ្ធិទទួលបានប្រភេទការធានារ៉ាប់រងផ្សេងទៀតរបស់ MassHealth (ឧទាហរណ៍ MassHealth Standard ឬ CommonHealth) ការធានារ៉ាប់រងនេះអាចបន្តលើសពី 100 ថ្ងៃក្នុងការចូលសម្រាកព្យាបាលម្តង។ ចំណាំ៖ ការចូលសម្រាកព្យាបាលនៅក្នុង CDRH នឹងមណ្ឌលថែទាំសុខភាពនឹងត្រូវបានចាត់ទុកជាការចូលសម្រាកព្យាបាលដាច់ដោយឡែក ទោះបីជាវាកើតឡើងក្នុងរយៈពេល 30 ថ្ងៃពីភ្នាក់ដោយ។ ក្នុងករណីទាំងនោះ រហូតដល់ 100 ថ្ងៃនៃសេវា CDRH និង 100 ថ្ងៃដាច់ដោយឡែកនៃសេវាកម្មមណ្ឌលថែទាំសុខភាពត្រូវបានរ៉ាប់រង។	បាទ ឬចាស	បាទ ឬចាស
<b>សេវាមជ្ឈមណ្ឌលសុខភាពសហគមន៍</b> ឧទាហរណ៍រួមមាន៖ <ul style="list-style-type: none"> <li>• ការណាត់ជួបនៅការិយាល័យជាពិសេស</li> <li>• សេវាកម្ម OB/GYN</li> <li>• សេវាកុមារ រួមទាំងសេវាពិនិត្យមុន និងតាមកាលកំណត់ រោគវិនិច្ឆ័យ និងការព្យាបាល (EPSDT)</li> <li>• សេវាសង្គមវេជ្ជសាស្ត្រ</li> <li>• សេវាកម្មអាហារូបត្ថម្ភ រួមទាំងការបណ្តុះបណ្តាលការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយខ្លួនឯង និងការព្យាបាលដោយអាហារូបត្ថម្ភផ្នែកវេជ្ជសាស្ត្រ</li> <li>• វ៉ាក់សាំង/ការចាក់ថ្នាំបង្ការ</li> <li>• ការអប់រំអំពីសុខភាព</li> </ul>	បាទ ឬចាស	បាទ ឬចាស
<b>ការបណ្តុះបណ្តាលអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយខ្លួនឯង</b> ការបណ្តុះបណ្តាល និងសេវាអប់រំគ្រប់គ្រងជំងឺទឹកនោមផ្អែមដែលផ្តល់ជូន បុគ្គលដែលមានបុរេរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម ឬមានរោគវិនិច្ឆ័យ ជំងឺទឹកនោមផ្អែមដោយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកថែទាំសុខភាពដែល មានការទទួលស្គាល់ជាក់លាក់ (ឧ. គិលានុបដ្ឋាយិកាដែលមានអាជ្ញាបណ្ណ ជំនួយការគ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នករបបអាហារដែលមានអាជ្ញាបណ្ណ)។	ទេ	បាទ ឬចាស

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>សេវាវះកាត់តម្រងនោមដើម្បីលាងឈាម</b> ការលាងឈាមតម្រងនោមចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដែលរួមបញ្ចូលសេវាកម្មទាំងអស់ ការផ្គត់ផ្គង់ និងការធ្វើតេស្តមន្ទីរពិសោធន៍ជាប្រចាំ រួមបញ្ចូលផងដែរនូវការបញ្ជូនបញ្ចូលសម្រាប់ការលាងឈាមនៅផ្ទះ។	ទេ	ទេ
<b>ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រើរយៈពេលយូរ (DME)</b> <ul style="list-style-type: none"> <li>• រួមបញ្ចូលទាំងការទិញ ឬជួលឧបករណ៍វេជ្ជសាស្ត្រ គ្រឿងបន្លាស់ និងការជួសជុលឧបករណ៍ទាំងនេះ។</li> <li>• អាហារបំប៉នបន្ថែម (ម្សៅទឹកដោះគោ) និងឧបករណ៍បូមទឹកដោះ (មួយក្នុងមួយពេលកើត ឬតាមវេជ្ជសាស្ត្រចាំបាច់) ត្រូវបានរ៉ាប់រងក្រោមអត្ថប្រយោជន៍ DME របស់អ្នក។</li> </ul>	បាទ ឬចាស ការផ្គត់ផ្គង់ = ទេ	ទេ
<b>សេវាអន្តរាគមន៍បង្ការជំងឺ</b>	បាទ ឬចាស	ទេ
<b>សេវាកម្មរៀបចំផែនការគ្រួសារ</b>	ទេ	ទេ
<b>វ៉ានីសដោយក្លាយអរ</b> ការវ៉ានីសដោយក្លាយអរ អនុវត្តដោយគ្រូពេទ្យកុមារ និងអ្នកមានវិជ្ជាជីវៈក្នុងការថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សេងទៀត (ជំនួយការគ្រូពេទ្យ គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា គិលានុបដ្ឋាយិកាដែលបានចុះបញ្ជី និងគិលានុបដ្ឋាយិកាដែលមានអាជ្ញាបណ្ណ) ដល់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ អំឡុងពេលជួបថែទាំបង្ការកុមារ។	ទេ	ទេ
<b>សេវាជំនួយការស្តាប់</b>	បាទ ឬចាស	ទេ
<b>សេវាសុខភាពតាមផ្ទះ</b> សេវាថែទាំដែលមានជំនាញ និងការគាំទ្រដែលផ្តល់នៅក្នុងផ្ទះរបស់សមាជិកដើម្បីបំពេញតម្រូវការការថែទាំដែលមានជំនាញ និងសកម្មភាពពាក់ព័ន្ធនៃការរស់នៅប្រចាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យសមាជិកស្នាក់នៅដោយសុវត្ថិភាពនៅក្នុងផ្ទះរបស់ពួកគេ។ សេវាកម្មដែលអាចរកបានរួមមានការថែទាំដែលមានជំនាញ ការគ្រប់គ្រងឱសថ ជំនួយសុខភាពតាមផ្ទះ និងការព្យាបាលដោយការងារ រាងកាយ និងការនិយាយ/ភាសា។	បាទ ឬចាស	ទេ
<b>សេវាថែទាំសម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ</b> សមាជិកគួរតែពិភាក្សាជាមួយ MassHealth ឬផែនការសុខភាពរបស់ពួកគេ អំពីជម្រើសសម្រាប់សេវាថែទាំសម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ។	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកឆ្លង ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>សេវាព្យាបាលការពិបាកមានកូន</b> ការធ្វើរោគវិនិច្ឆ័យរកជំងឺគ្មានកូន និងការព្យាបាលមូលហេតុនៃជំងឺ។	បាទ ឬចាស	បាទ ឬចាស
<b>សេវាកម្មវិធីអន្តរាគមន៍បង្ការជំងឺយ៉ាងល្អិតល្អន់</b> ផ្តល់ជូនដល់កុមារដែលមានសិទ្ធិទទួលបានអាយុក្រោមបីឆ្នាំ ដែលមានរោគវិនិច្ឆ័យជំងឺសរសៃប្រសាទ	*	*
<b>សេវាកម្មមន្ទីរពិសោធន៍</b> សេវាកម្មទាំងអស់ ដែលចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការបង្ការជំងឺ និងសម្រាប់ការថែទាំសុខភាព។	ទេ	ទេ
<b>ការព្យាបាលដោយអាហារូបត្ថម្ភផ្នែកវេជ្ជសាស្ត្រ</b> សេវាកម្មអាហារូបត្ថម្ភ រោគវិនិច្ឆ័យ ការព្យាបាល និងប្រឹក្សាសម្រាប់គោលបំណង នៃស្ថានភាពសុខភាពដែលផ្តល់ដោយគ្រូពេទ្យ អ្នកឯកទេសខាងចំណីអាហារ ដែលមានអាជ្ញាបណ្ណ អ្នកឯកទេសខាងអាហារូបត្ថម្ភ/អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ ឬអ្នកជំនាញផ្នែកថែទាំសុខភាពដែលមានការទទួលស្គាល់ផ្សេងទៀត (ឧទាហរណ៍ គិលានុបដ្ឋាយិកាដែលបានចុះឈ្មោះ ជំនួយការគ្រូពេទ្យ និងគិលានុបដ្ឋាយិកា)។	ទេ	បាទ ឬចាស
<b>សេវាមណ្ឌលថែទាំសុខភាព</b> សេវាកម្មនៅក្នុងមណ្ឌលថែទាំសុខភាពរហូតដល់ 100 ថ្ងៃសម្រាប់ការចុះឈ្មោះនីមួយៗ។ អ្នកអាចនឹងត្រូវបានផ្ទេរពីគម្រោងរបស់អ្នកទៅគិតថ្លៃចំណាយតាមសេវា MassHealth ដើម្បីបន្តទទួលបានសេវាមណ្ឌលថែទាំសុខភាព ។ ប្រសិនបើសមាជិកមានសិទ្ធិទទួលបានប្រភេទការធានារ៉ាប់រងផ្សេងទៀតរបស់ MassHealth (ឧទាហរណ៍ MassHealth Standard ឬ CommonHealth) ការធានារ៉ាប់រងនេះអាចបន្តលើសពី 100 ថ្ងៃក្នុងការចូលសម្រាកព្យាបាលម្តង។ [ចំណាំ៖ ការចូលសម្រាកព្យាបាលនៅក្នុង CDRH នឹងមណ្ឌលថែទាំសុខភាព នឹងត្រូវបានចាត់ទុកជាការចូលសម្រាកព្យាបាលដាច់ដោយឡែក ទោះបីជាវាកើតឡើងក្នុងរយៈពេល 30 ថ្ងៃពីគ្នាក៏ដោយ។ ក្នុងករណីទាំងនោះ រហូតដល់ 100 ថ្ងៃនៃសេវា CDRH និង 100 ថ្ងៃដាច់ដោយឡែកនៃសេវាកម្មមណ្ឌលថែទាំសុខភាពត្រូវបានរ៉ាប់រង។]	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<b>សេវាកម្មអ្នកគ្រូស</b> ឧបករណ៍រណាប (លើកលែងឆ្នេញ) ឬឧបករណ៍គ្រឿងយន្ត និងចាក់ពុម្ពដទៃទៀតដើម្បីទ្រ ឬកែតម្រូវទម្រង់ ឬមុខងារមិនប្រក្រតីណាមួយរបស់រាងកាយមនុស្ស។ សម្រាប់បុគ្គលអាយុលើស 21 ឆ្នាំ ដែលកំណត់ជាកំណត់មួយចំនួនត្រូវអនុវត្ត។	បាទ ឬចាស	ទេ
<b>ឧបករណ៍ព្យាបាលរោគដង្ហើម និងអុកស៊ីសែន</b>	បាទ ឬចាស	ទេ
<b>សេវាឯកទេសជំងឺជើង</b> សេវាថែទាំជើង	បាទ ឬចាស	ទេ
<b>ការថែទាំបឋម (ផ្តល់ដោយពេទ្យអ្នកថែទាំបឋម (PCC) ឬ PCP របស់សមាជិក)</b> ឧទាហរណ៍រួមមាន៖ <ul style="list-style-type: none"> <li>• ការណែនាំជួបនៅការិយាល័យសម្រាប់ការថែទាំបឋម</li> <li>• ការពិនិត្យរោគស្ត្រីប្រចាំឆ្នាំ</li> <li>• ការថែទាំមុនពេលសម្រាល</li> <li>• ការបញ្ជូនបណ្តាលអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយខ្លួនឯង</li> <li>• សេវាកម្មបញ្ឈប់ការជក់បារី</li> <li>• វ៉ានីសដោយក្លាយអរដើម្បីការពារការពុករលួយសម្រាប់កុមារ និងមនុស្សវ័យជំទង់រហូតដល់អាយុ 21 ឆ្នាំ</li> </ul>	ទេ	ទេ
<b>សេវាកម្មជំនួសសរសៃដែលកាត់ចោល</b>	បាទ ឬចាស	ទេ
<b>សេវាកម្មធ្វើរោគវិនិច្ឆ័យ និងវិទ្យុសកម្ម</b> <b>ឧទាហរណ៍៖</b> <ul style="list-style-type: none"> <li>• ការស្តីអ៊ុច</li> </ul>	ទេ	ទេ
<ul style="list-style-type: none"> <li>• បច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិច និងរលកវិទ្យុ (MRI) និងការថតឆ្លុះសិក្សាផ្សេងទៀត</li> <li>• សេវាព្យាបាលដ៏សាច់ដោយការស្តីវិទ្យុសកម្ម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលដ៏សាច់ដោយការស្តីវិទ្យុសកម្ម (ROCs) ដែលជាមណ្ឌលឯករាជ្យពីមន្ទីរពេទ្យរបស់អ្នកជំងឺមិនស្នាក់ព្យាបាលពិគ្រោះជំងឺដំណាក់កាលធ្ងន់ធ្ងរ ឬសេវាវេជ្ជសាស្ត្រ។</li> </ul>	បាទ ឬចាស	បាទ ឬចាស

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<b>សេវាមណ្ឌលសុខភាពនៅតាមសាលារៀន</b> សេវារ៉ាប់រងទាំងអស់ដែលផ្តល់នៅក្នុងមណ្ឌលសុខភាពតាមសាលារៀន (SBHCs) នៅពេលដែលសេវាទាំងនោះត្រូវបានផ្តល់ជូនដោយមន្ទីរពេទ្យមណ្ឌលសុខភាពដែលមានអាជ្ញាបណ្ណពីមន្ទីរពេទ្យ ឬមណ្ឌលសុខភាពសហគមន៍។	បាទ ឬចាស	បាទ ឬចាស
<b>គ្រូពេទ្យឯកទេស</b> ឧទាហរណ៍រួមមាន៖ <ul style="list-style-type: none"> <li>• ការណាត់ជួបនៅការិយាល័យសម្រាប់ការថែទាំឯកទេស</li> <li>• OB/GYN (មិនត្រូវការការបញ្ជូនបន្តសម្រាប់ការថែទាំមុនពេលសម្រាល និងការពិនិត្យរោគស្ត្រីប្រចាំឆ្នាំ)</li> <li>• ការព្យាបាលដោយអាហារូបត្ថម្ភផ្នែកវេជ្ជសាស្ត្រ</li> </ul>	ទេ	ទេ
<b>សេវាកម្មព្យាបាល</b> សេវាកម្មព្យាបាលរួមមានការវាយតម្លៃរោគវិនិច្ឆ័យ និងអន្តរាគមន៍ព្យាបាលដែលត្រូវបានរចនាឡើងដើម្បីកែលម្អ អភិវឌ្ឍន៍ កែតម្រូវ ស្តារនីតិសម្បទា ឬការពារការចុះខ្សោយនៃសមត្ថភាពមុខងារ និង/ឬជំងឺ រឺបួស ឬជំងឺពិការភាព។ ឧទាហរណ៍រួមមាន៖ <ul style="list-style-type: none"> <li>• ការព្យាបាលស្តារវិជ្ជាជីវៈ</li> <li>• វិធីព្យាបាលដោយចលនា</li> <li>• ការព្យាបាលដោយប្រើការនិយាយ/ភាសា</li> </ul>	មិនឱ្យលើស 60 OT/PT រួមបញ្ចូលគ្នា និងការណាត់ជួប ST 30 ដង បាទ/ចាសបន្ទាប់ពីចំនួនទាំងនោះ	ទេ
<b>សេវាកម្មបញ្ឈប់ការជក់បារី</b> ការប្រឹក្សាទល់មុខបុគ្គល និងជាក្រុម សម្រាប់ការឈប់ជក់បារី និងថ្នាំបាត់ការជក់ រួមមានការព្យាបាលដោយជំនួសជាតិនីកូទីន (NRT)។	ទេ	ទេ
<b>សក់ពាក់</b> តាមការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ និងទាក់ទងនឹងស្ថានភាពសុខភាព។	ទេ	ទេ
<b>សេវាពិនិត្យសុខភាព និងធ្វើរោគវិនិច្ឆ័យសម្រាប់បង្ការជំងឺកុមារ (PPHSD)</b>		
<b>សេវាកម្មពិនិត្យសុខភាព</b> កុមារគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពបឋម (PCP) របស់ពួកគេ សម្រាប់ការទៅជួបថែទាំសុខភាពបង្ការ ទោះបីនៅពេលពួកគេមានសុខភាពល្អក៏ដោយ។ ជាផ្នែកនៃការជួបព្យាបាលទាំងនេះ PCPs អាចធ្វើការពិនិត្យ ដែលអាចកំណត់អត្តសញ្ញាណបញ្ហា ឬហានិភ័យនៃសុខភាព។ ការពិនិត្យទាំងនេះរួមមាន ការធ្វើតេស្តពិនិត្យរាងកាយ ផ្លូវចិត្ត ការលូតលាស់ ធ្មេញ ការស្តាប់	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
ការមើលឃើញ និងការធ្វើតេស្តពិនិត្យផ្សេងទៀត ដើម្បីរកមើលបញ្ហាដែលអាចកើតមានឡើង។ ការទៅជួបជាប្រចាំជាមួយអ្នកផ្តល់សេវាសុខភាពធ្មេញក៏ត្រូវបានរ៉ាប់រងសម្រាប់កុមារអាយុក្រោម 21 ឆ្នាំផងដែរ។		
<b>សេវាធ្វើរោគវិនិច្ឆ័យ</b> ការធ្វើតេស្តរោគវិនិច្ឆ័យត្រូវបានអនុវត្តដើម្បីតាមដាននៅពេលដែលធ្វើការកំណត់អត្តសញ្ញាណហានិភ័យ។	បាទ ឬចាស	បាទ ឬចាស
<b>សេវាសុខភាពធ្មេញ</b>		
<b>ក្រាសធ្មេញពាក់សម្រាប់មនុស្សពេញវ័យ</b> ការដាក់ធ្មេញទាំងក្រាស និងដោយផ្នែក និងការកែតម្រូវ និងការជួសជុលធ្មេញទាំងនោះ សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ។*	*	*
<b>ការធ្វើរោគវិនិច្ឆ័យការបង្ការ ការស្តារឡើងវិញ និងសេវាទន្តសាស្ត្រសំខាន់ៗ</b> ប្រើសម្រាប់បង្ការ គ្រប់គ្រង និងព្យាបាលជំងឺមាត់ធ្មេញ និងថែរក្សាសុខភាពមាត់ធ្មេញសម្រាប់កុមារ និងមនុស្សពេញវ័យ។	*	*
<b>ការថែទាំធ្មេញក្នុងករណីសង្គ្រោះបន្ទាន់</b>	ទេ	ទេ
<b>ការវះកាត់មាត់</b> ព្យាបាលនៅក្នុងបន្ទប់ទន្តសាស្ត្រ មន្ទីរពេទ្យ ឬបរិក្ខារវះកាត់ចល័ត របស់អ្នកជំងឺមិនស្នាក់ព្យាបាល ដែលចាំបាច់ខាងវេជ្ជសាស្ត្រ ដើម្បីព្យាបាលជំងឺ។	បាទ ឬចាស	ទេ
<b>សេវាដឹកជញ្ជូន</b>		
<b>សេវាដឹកជញ្ជូន - សង្គ្រោះបន្ទាន់</b> ការដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ (ផ្លូវអាកាស និងផ្លូវគោក) ដែលជាទូទៅមិនត្រូវបានគ្រោងទុក ឬត្រូវការការជាចាំបាច់សម្រាប់សង្គ្រោះបន្ទាន់។ ទាំងនេះរួមបញ្ចូលការដឹកជញ្ជូនការថែទាំពិសេស (នោះគឺការដឹកជញ្ជូនរថយន្តសង្គ្រោះបន្ទាន់នៃសមាជិកដែលរងរបួសធ្ងន់ធ្ងរ ឬឈឺពីមណ្ឌលមួយទៅមណ្ឌលមួយទៀត ដែលទាមទារការថែទាំលើសពីវិសាលភាពនៃគ្រូពេទ្យ)។	ទេ	ទេ
<b>សេវាសុខភាពភ្នែក</b>		
<b>សេវាថែទាំភ្នែក</b> រួមបញ្ចូល៖ • ការពិនិត្យភ្នែកទូទៅម្តងក្នុងមួយឆ្នាំសម្រាប់សមាជិកមានអាយុក្រោម 21 ឆ្នាំ និងម្តងក្នុងរយៈពេល 24 ខែសម្រាប់សមាជិកក្នុងគម្រោង	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។



សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
ចាប់ពីអាយុ 21 ឆ្នាំឡើងទៅ ហើយនៅពេលណាដែលចាំបាច់ខាងវេជ្ជសាស្ត្រ		
<ul style="list-style-type: none"> <li>ការបញ្ជូនបណ្តាលផ្នែកចក្ខុវិញ្ញាណ</li> <li>ពេលមានសារៈសំខាន់ខាងវេជ្ជសាស្ត្រ ភ្នែកសិប្បនិម្មិត កែវដាក់ក្នុងភ្នែកសម្រាប់ជាការព្យាបាលស្ថានភាពសុខភាពដូចជា ដុំលើភ្នែកកែវភ្នែក</li> </ul>	បាទ ឬចាស	ទេ
<ul style="list-style-type: none"> <li>កញ្ចក់ការពារកែវភ្នែក</li> </ul>	បាទ ឬចាស	ទេ
<ul style="list-style-type: none"> <li>ការចេញវេជ្ជបញ្ជា និងការចែកចាយសម្ភារព្យាបាលភ្នែកដែលរួមមាន វ៉ែនតា និងឧបករណ៍ជំនួយភ្នែកផ្សេងទៀត ដោយលើកលែងតែកែវដាក់ក្នុងភ្នែក</li> </ul>	*	*
<b>សេវាឱសថស្ថាន</b>		
<b>សូមមើលព័ត៌មានស្តីពីការបង់ប្រាក់រួមនៅចុងបញ្ចប់នៃផ្នែកនេះ។</b>		
ឱសថមិនតម្រូវឱ្យមានវេជ្ជបញ្ជា	បាទ ឬចាស	ទេ
ឱសថមានវេជ្ជបញ្ជា	បាទ ឬចាស	ទេ
<b>សេវាសុខភាពភរិយាបថ</b>		
<b>សេវាកម្មបង្វែរសុខភាពផ្លូវចិត្តមិនសម្រាប់ 24 ម៉ោង</b>		
<b>កម្មវិធីគាំទ្រក្នុងសហគមន៍ (CSP)</b> សេវាផ្តល់ដោយមូលដ្ឋាននៃក្រុមពហុវិន័យ ចល័ត និងសហគមន៍។ សេវាកម្មទាំងនេះជួយសមាជិកដែលមានបញ្ហាសុខភាពផ្លូវចិត្តជាប្រចាំ ឬរោគវិនិច្ឆ័យបញ្ជាប្រើប្រាស់សារធាតុញៀន។ សេវាកម្មគាំទ្រចំពោះសមាជិក និងក្រុមគ្រួសាររបស់ពួកគេ ដែលមានហានិភ័យផ្នែកវេជ្ជសាស្ត្រកើនឡើង និងកុមារ និងក្មេងជំទង់ដែលបញ្ហាសុខភាពអាកប្បកិរិយាប្រព្រឹត្តិពាល់ដល់របៀបដែលពួកគេអាចដំណើរការបានល្អនៅផ្ទះ ឬក្នុងសហគមន៍។ សេវាកម្មរួមមានការផ្សព្វផ្សាយ និងសេវាគាំទ្រ។	បាទ ឬចាស	ទេ
<b>កម្មវិធីពិគ្រោះជំងឺយ៉ាងល្អិតល្អន់ (IOP)</b> សេវាព្យាបាលគ្លីនិកដឹកដល់ដែលបន្ទាប់ពីការចាក់ចេញពីការស្នាក់នៅព្យាបាលរបស់អ្នកជំងឺ និងជួយសមាជិកឱ្យជៀសវាងការទទួលសេវាអ្នកជំងឺស្នាក់ព្យាបាលក្នុងមន្ទីរពេទ្យ និងជួយផ្លាស់ទីត្រឡប់ទៅសហគមន៍វិញ។ សេវាកម្មផ្តល់សម្របសម្រួលក្នុងការព្យាបាលដោយប្រើអ្នកឯកទេសជាច្រើន។	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកឆ្លង់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>ការព្យាបាលតាមផ្នែកនៅមន្ទីរពេទ្យ (PHP)</b> សេវាកម្មទាំងនេះផ្តល់ជូននូវកម្មវិធីសុខភាពផ្លូវចិត្តរយៈពេលខ្លីដែលមានរយៈពេលប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ជាជម្រើសមួយសម្រាប់សេវាកម្មជំងឺស្នាក់ព្យាបាលក្នុងមន្ទីរពេទ្យ។ សេវាកម្មទាំងនេះរួមមានការគ្រប់គ្រងផ្លូវចិត្តប្រចាំថ្ងៃ។	បាទ ឬចាស	ទេ
<b>កម្មវិធីនៃការព្យាបាលតាមសហគមន៍ជាក់លាក់ (PACT)</b> វិធីសាស្ត្រនៃក្រុមព្យាបាលដើម្បីផ្តល់នូវការព្យាបាលសុខភាពផ្លូវចិត្តដែលមានមូលដ្ឋានលើសហគមន៍ដែលមានលក្ខណៈស្រួចស្រាវ សកម្ម និងយូរអង្វែង ការផ្សព្វផ្សាយ ការស្តារនីតិសម្បទា និងការគាំទ្រ។ សេវាកម្មនេះជួយសមាជិកក្នុងការបង្កើនការជាសះស្បើយឡើងវិញរបស់ពួកគេ កំណត់គោលដៅ និងនៅក្នុងសហគមន៍។ សេវាកម្មត្រូវបានផ្តល់ជូននៅក្នុងសហគមន៍ និងមាន 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ 365 ថ្ងៃក្នុងមួយឆ្នាំ តាមតម្រូវការ។	បាទ ឬចាស	ទេ
<b>ការព្យាបាលផ្នែកចិត្តសាស្ត្រប្រចាំថ្ងៃ</b> សេវាសុខភាពផ្លូវចិត្តសម្រាប់សមាជិកដែលមិនត្រូវការការស្នាក់នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដែលត្រូវការការព្យាបាលច្រើនជាងការមកជួបប្រចាំសប្តាហ៍។ ការព្យាបាលចិត្តសាស្ត្រប្រចាំថ្ងៃ រួមមានការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងសេវាស្តារនីតិសម្បទា។	បាទ ឬចាស	ទេ
<b>ការហ្វឹកហាត់ស្តារសុខភាព</b> សេវាកម្មមិនមែនបែបគ្លីនិក ដែលផ្តល់ដោយដៃគូដែលមានបទពិសោធន៍ប្រើប្រាស់សារធាតុដោយផ្ទាល់ ដែលជាបុគ្គលមានអាជ្ញាបណ្ណបញ្ជាក់ថាជាគ្រូបង្វឹកស្តារសុខភាព។ សមាជិកត្រូវបានភ្ជាប់ជាមួយគ្រូបង្វឹកស្តារសុខភាព។ គ្រូបង្វឹកស្តារឡើងវិញជួយសមាជិកចាប់ផ្តើមការព្យាបាល និងធ្វើជាមគ្គុទ្ទេសក៍ដើម្បីរក្សាការស្តារសុខភាពឡើងវិញ និងដើម្បីស្នាក់នៅក្នុងសហគមន៍។	បាទ ឬចាស	ទេ
<b>អ្នកជួយស្វែងរកសេវាជំនួយការសង្គ្រោះ (RSN)</b> សេវាកម្មសម្របសម្រួលការថែទាំឯកទេសចំពោះសមាជិកដែលមានបញ្ហាការប្រើប្រាស់សារធាតុញៀន។ សេវាកម្មនេះជួយសមាជិកក្នុងការចូលប្រើប្រាស់និងទទួលបានការព្យាបាល រួមទាំងការគ្រប់គ្រងរោគសញ្ញានៃការផ្តាច់ខ្លួនពីសារធាតុញៀន និងសេវាចុះចេញពីដំណាក់កាល និងដើម្បីរក្សាការលើកទឹកចិត្តចំពោះការព្យាបាល និងការជាសះស្បើយឡើងវិញ។	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>កម្មវិធីព្យាបាលការញៀនជាប្រព័ន្ធសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល (SOAP)</b> សេវាប្រើប្រាស់សារធាតុញៀនដែលពឹងផ្អែកខ្លាំងលើគ្លីនិក និងផ្តល់ជូនក្នុងការកំណត់រចនាសម្ព័ន្ធនៅពេលថ្ងៃ ឬពេលល្ងាច។ កម្មវិធីទាំងនេះអាចត្រូវបានប្រើដើម្បីជួយផ្តល់សមាជិកពីកម្មវិធីបញ្ជាក់ការប្រើប្រាស់សារធាតុសម្រាប់អ្នកជំងឺស្នាក់ព្យាបាល។ វាក៏អាចត្រូវបានប្រើដោយបុគ្គលដែលត្រូវការសេវាអ្នកជំងឺមិនស្នាក់ព្យាបាលដែលមានរចនាសម្ព័ន្ធបន្ថែមទៀតសម្រាប់ជំងឺនៃការប្រើប្រាស់សារធាតុញៀន។ កម្មវិធីទាំងនេះអាចរួមបញ្ចូលសេវាឯកទេសសម្រាប់សមាជិកមានផ្ទៃពោះ ក្មេងជំងឺ និងមនុស្សពេញវ័យដែលត្រូវការការគ្រួតពិនិត្យ 24 ម៉ោង។	បាទ ឬចាស	ទេ
<b>សេវាសុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀនសម្រាប់ 24 ម៉ោង</b> <b>សេវាសុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀន ប្រើជំនួសសេវាអ្នកជំងឺស្នាក់ព្យាបាលក្នុងមន្ទីរពេទ្យ។ សេវាកម្មទាំងនេះជួយដល់សមាជិកម្នាក់ដែលត្រូវទូលំទៅសហគមន៍វិញបន្ទាប់ពីការស្នាក់នៅក្នុងមន្ទីរពេទ្យរបស់អ្នកជំងឺស្នាក់ព្យាបាល ឬជួយសមាជិករក្សាមុខងារនៅក្នុងសហគមន៍។</b>		
<b>សេវាព្យាបាលស្ថានភាពឆ្លងឆ្លូវ (ATS) សម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b> សេវាកម្មដែលប្រើដើម្បីព្យាបាលវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀននៅលើមូលដ្ឋាន 24 ម៉ោង ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ សេវាកម្មអាចរួមបញ្ចូលការវាយតម្លៃ ការប្រើប្រាស់ឱសថដែលមានការអនុម័តសម្រាប់ការញៀន ការប្រឹក្សាយោបល់លក្ខណៈបុគ្គល និងក្រុម ក្រុមអប់រំ និងការរៀបគម្រោងចេញមកវិញ។ សមាជិកមានផ្ទៃពោះទទួលបានសេវាកម្មឯកទេស។ សមាជិកទទួលបានសេវាកម្មបន្ថែម ដើម្បីព្យាបាលស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត។	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>សេវាកម្មព្យាបាលសម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b> សេវាកម្មព្យាបាល 24 ម៉ោងដែលអាចប្រើបានដោយខ្លួនឯង ឬបន្ទាប់ពីសេវាព្យាបាលស្ថានភាពធ្ងន់ធ្ងរសម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន។ សេវាកម្មរួមមានការអប់រំ និងការប្រឹក្សាយោបល់ ការផ្សព្វផ្សាយទៅកាន់គ្រួសារ និងអ្នកដទៃសំខាន់ៗ ឱសថសម្រាប់ព្យាបាលជំងឺនៃការប្រើប្រាស់សារធាតុញៀន ការបញ្ជូនបន្តទៅកាន់ការថែទាំបឋម និងជំនួយសហគមន៍ និងគម្រោងការសម្រាប់ការជាសះស្បើយឡើងវិញ។ សមាជិកដែលមានបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតទទួលបានការសម្របសម្រួលនៃការដឹកជញ្ជូន និងការបញ្ជូនបន្តទៅកាន់អ្នកផ្តល់សេវាកម្មសុខភាពផ្លូវចិត្ត។ សមាជិកដែលមានផ្ទៃពោះទទួលបានការសម្របសម្រួលជាមួយនឹងការថែទាំផ្នែកសម្ភពរបស់ពួកគេ។	បាទ ឬចាស	ទេ
<b>ការព្យាបាលជំងឺធ្ងន់ធ្ងរតាមសហគមន៍សម្រាប់កុមារ និងយុវវ័យ (CBAT)</b> សេវាសុខភាពផ្លូវចិត្តដ៏ខ្លាំងក្លានៅក្នុងស្ថានភាពប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកក្នុងរយៈពេល 24 ម៉ោង ដោយមានបុគ្គលិកគ្លីនិកដើម្បីធានាសុវត្ថិភាពសម្រាប់កុមារ ឬក្មេងជំទង់។ ការព្យាបាលអាចរួមមាន៖ ការពិនិត្យមើលការប្រើប្រាស់ឱសថ ការវាយតម្លៃផ្លូវចិត្ត ការថែទាំអ្នកជំងឺ ការព្យាបាលមួយទល់មួយ ដើម្បីរក្សាសុវត្ថិភាពសមាជិក (ឯកទេស) ការព្យាបាលលក្ខណៈបុគ្គល ក្រុម និងការព្យាបាលលក្ខណៈគ្រួសារ ការគ្រប់គ្រងករណី ការវាយតម្លៃ និងការប្រឹក្សាយោបល់លក្ខណៈគ្រួសារ ការរៀបគម្រោងចេញមកវិញ និងការធ្វើតេស្តផ្លូវចិត្ត។ សេវាកម្មនេះអាចត្រូវបានប្រើប្រាស់ជាជម្រើសជំនួស ឬផ្លាស់ប្តូរពីសេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្នាក់ព្យាបាល។	បាទ ឬចាស	ទេ
<b>សេវាភាពវិបត្តិសហគមន៍</b> សេវាកម្មបានផ្តល់ជូនជំនួសឱ្យសេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្នាក់ព្យាបាល។ សេវាកម្មទាំងនេះផ្តល់នូវការឃ្លាំមើល និងការត្រួតពិនិត្យ 24 ម៉ោងសម្រាប់សមាជិក។	បាទ ឬចាស ករណីលើកលែង - សេវាសេវាភាពវិបត្តិសហគមន៍តាមរយៈអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់ (Emergency Service Provider, ESP) តម្រូវឱ្យមានការអនុញ្ញាតបន្ទាប់ពីថ្ងៃ/យប់ដំបូង។	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<p><b>អង្គភាពថែទាំអន្តរកាល (TCU)</b>            កម្មវិធីព្យាបាលតាមសហគមន៍ដែលមានកម្រិតខ្ពស់នៃការត្រួតពិនិត្យរចនាសម្ព័ន្ធ និងការគាំទ្រនៅក្នុងមជ្ឈដ្ឋានបើកចំហមួយ។ សេវាកម្មនេះបម្រើដល់កុមារ និងយុវវ័យដែលមានអាយុក្រោម 19 ឆ្នាំ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួង Department of Children and Families (DCF) ដែលត្រូវការការថែទាំជាក្រុម ឬការថែទាំចិញ្ចឹមបីបាច់ ឬប៉ុន្តែអ្នកដែលលែងត្រូវការការថែទាំកម្រិតធ្ងន់ធ្ងរទៀតហើយ។ សេវាកម្មដ៏ទូលំទូលាយនេះរួមមាន មជ្ឈដ្ឋាននៃការព្យាបាល ផ្នែកវិកលចរិត ផ្នែកគ្រប់គ្រងករណី និងការព្យាបាលដោយអ្នកឯកទេសជាច្រើន។</p>	<p>បាទ ឬចាស</p>	<p>ទេ</p>
<b>សេវាកម្មបង្វែរសុខភាពផ្លូវចិត្តសម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b>		
<p><b>សេវាស្តារនីតិសម្បទាសម្រាប់មនុស្សពេញវ័យដែលមានវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b>            សេវាកម្មសម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន ផ្តល់ជូននៅក្នុងកន្លែងស្នាក់នៅ 24 ម៉ោង។ សេវាកម្មរួមមាន៖ យ៉ាងហោចណាស់ប្រាំម៉ោងនៃការព្យាបាលជាលក្ខណៈបុគ្គល ឬជាក្រុមរៀងរាល់សប្តាហ៍ ផ្នែកគ្រប់គ្រងករណី ការអប់រំ និងការស្តារនីតិសម្បទាដែលមានមូលដ្ឋាននៅក្នុងលំនៅដ្ឋាន។ កម្មវិធីលំនៅដ្ឋានមួយចំនួនបម្រើសមាជិកមានផ្ទៃពោះ និងក្រោយសម្រាល និងផ្តល់ការវាយតម្លៃ និងការគ្រប់គ្រងតម្រូវការផ្នែករោគស្ត្រី សម្ព័ន្ធ និងតម្រូវការមុនពេលសម្រាលផ្សេងទៀត ព្រមទាំងផ្តល់ការអប់រំជំនាញនៃការចិញ្ចឹមកូន ការអប់រំអំពីការអភិវឌ្ឍរបស់កុមារ ជំនួយពីមាតាបិតា ផែនការគ្រួសារ អាហារូបត្ថម្ភ ក៏ដូចជាឱកាសសម្រាប់មាតាបិតា/ក្រុមទំនាក់ទំនងនិងការអភិវឌ្ឍរបស់កុមារ។ សមាជិកទទួលបានការសម្របសម្រួលនៃការដឹកជញ្ជូន និងការបញ្ជូនបន្តទៅកាន់អ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត ដើម្បីធានាបាននូវការព្យាបាលសម្រាប់ស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត។</p>	<p style="text-align: center;">*</p>	<p style="text-align: center;">*</p>
<p><b>សេវាស្តារនីតិសម្បទាតាមលំនៅដ្ឋានប្រកបដោយប្រសិទ្ធភាពរួមគ្នាសម្រាប់វិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b>            សេវាកម្មជាប្រព័ន្ធផ្តល់ជូនក្នុងរយៈពេល 24 ម៉ោង សុវត្ថិភាព និងទីតាំងនៅក្នុងសហគមន៍។ សេវាកម្មទាំងនេះគាំទ្រដល់ការជាសះស្បើយឡើងវិញរបស់សមាជិកពីវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន និងស្ថានភាពសុខភាពផ្លូវចិត្តកម្រិតមធ្យមទៅធ្ងន់ធ្ងរ។ សេវាកម្មគាំទ្រដល់ការផ្លាស់ប្តូរចូលទៅក្នុងសហគមន៍ និងការគ្រលប់ទៅតួនាទីសង្គម ការងារ និងការ</p>	<p>បាទ ឬចាស</p>	<p>ទេ</p>

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<p>អប់រំ។ សេវាកម្មត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់ការជាសះស្បើយឡើងវិញ។ សេវាកម្មគ្លីនិក កម្រិតថែទាំបន្ថែមសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល និងទាក់ទងទៅអ្នកចេញវេជ្ជបញ្ជាឱសថគឺអាចរកបាន។</p>		
<p><b>សេវាស្តារនីតិសម្បទាតាមលំនៅដ្ឋានសម្រាប់គ្រួសារសម្រាប់វិបត្តិការបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b>  សេវាកម្មផ្តល់ជូនកន្លែងស្នាក់នៅក្នុងរយៈពេល 24 ម៉ោងសម្រាប់គ្រួសារដែលឪពុកម្តាយមានវិបត្តិការបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន។ សេវាស្តារនីតិសម្បទាដែលគាំទ្រឪពុកម្តាយ និងកូនត្រូវបានផ្តល់ជូនរួមជាមួយនិងការគាំទ្រជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនិងរក្សាជំនាញទំនាក់ទំនងរវាងបុគ្គល និងឪពុកម្តាយ ព្រមទាំងគាំទ្រដល់ការបង្រួបបង្រួម និងសិរិភាពគ្រួសារ។ សមាជិកទទួលបានការព្យាបាល ផ្នែកគ្រប់គ្រងករណី ការអប់រំ និងការស្តារនីតិសម្បទាដែលមានមូលដ្ឋាននៅក្នុងលំនៅដ្ឋាន។</p>	*	*
<p><b>សេវាស្តារនីតិសម្បទាតាមលំនៅដ្ឋានសម្រាប់យុវជនវ័យក្មេង និងយុវវ័យនៅក្នុងវ័យផ្តាសំបូរដែលមានវិបត្តិការបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន</b>  សេវាកម្មផ្តល់ជូននៅក្នុងកន្លែងស្នាក់នៅ 24 ម៉ោងសម្រាប់យុវជនអាយុពី 16 ទៅ 21 ឆ្នាំ ឬមិនសូវពេញវ័យដែលមានអាយុពី 18 ទៅ 25 ឆ្នាំដែលកំពុងជាសះស្បើយពីបញ្ហាគ្រឿងស្រវឹង ឬបញ្ហាគ្រឿងញៀនផ្សេងទៀត។ សេវាកម្មរួមមាន៖ ការព្យាបាលជាលក្ខណៈបុគ្គល ឬជាក្រុម ផ្នែកគ្រប់គ្រងករណី ការអប់រំ និងការស្តារនីតិសម្បទាដែលមានមូលដ្ឋាននៅក្នុងលំនៅដ្ឋាន។ សមាជិកទទួលបានការសម្របសម្រួលនៃការដឹកជញ្ជូន និងការបញ្ជូនបន្តទៅកាន់អ្នកផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់ស្ថានភាពសុខភាពផ្លូវចិត្តដែលកើតឡើងរួមគ្នាផងដែរ។</p>	*	*
<p><b>សេវាកម្មស្តារនីតិសម្បទាតាមលំនៅដ្ឋានសម្រាប់យុវវ័យដែលមានបញ្ហាប្រើសារធាតុញៀន</b>  សេវាកម្មផ្តល់ជូននៅក្នុងកន្លែងស្នាក់នៅរយៈពេល 24 ម៉ោងសម្រាប់យុវជនដែលមានអាយុពី 13 ទៅ 17 ឆ្នាំដែលកំពុងតែជាសះស្បើយពីបញ្ហាគ្រឿងស្រវឹង ឬបញ្ហាសារធាតុញៀនផ្សេងទៀត។ សេវាកម្មរួមមាន៖ ការព្យាបាលជាលក្ខណៈបុគ្គល ឬជាក្រុម ផ្នែកគ្រប់គ្រងករណី ការអប់រំ និងការស្តារនីតិសម្បទាដែលមានមូលដ្ឋាននៅក្នុងលំនៅដ្ឋាន។ សមាជិកទទួលបានការសម្របសម្រួលនៃការដឹកជញ្ជូន និងការបញ្ជូនបន្តទៅកាន់អ្នកផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់ស្ថានភាពសុខភាពផ្លូវចិត្តដែលកើតឡើងរួមគ្នាផងដែរ។</p>	*	*

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

<b>សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth</b>	<b>ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ</b>	<b>ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ</b>
<b>សេវាកម្មអ្នកជំងឺសម្រាកព្យាបាល</b> <b>សេវាមន្ទីរពេទ្យ 24 ម៉ោងដែលផ្តល់ការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ឬការប្រើប្រាស់សារធាតុញៀន ការធ្វើរោគវិនិច្ឆ័យ ឬទាំងពីរ។</b>		
<b>សេវាថែទាំបាច់ខាងវេជ្ជបាល (AND)</b> ចំនួនថ្ងៃនៃសេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្នាក់ព្យាបាលសម្រាប់សមាជិកដែលត្រូវបញ្ជូនចេញពីសម្រាប់ការចាកចេញពីមន្ទីរពេទ្យ ឬបន្តការកំណត់ត្រីមត្រូវមិនមានទេ។ សេវាកម្មរួមមានសេវាព្យាបាលបន្តដ៏សមស្រប។	បាទ ឬចាស	ទេ
<b>សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺស្នាក់ព្យាបាល</b> សេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលដើម្បីវាយតម្លៃ និងព្យាបាលស្ថានភាពរីកលចរិតធ្ងន់ធ្ងរ។	បាទ ឬចាស	ទេ
<b>សេវាកម្មព្យាបាលការប្រើប្រាស់សារធាតុញៀនសម្រាប់អ្នកជំងឺស្នាក់ព្យាបាល</b> សេវាមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្នាក់ព្យាបាល ដែលផ្តល់តាមរយៈការថែទាំ និងការព្យាបាលដែលផ្តោតលើខាងវេជ្ជសាស្ត្រដល់សមាជិកដែលមានតម្រូវការក្នុងការផ្តាច់ខ្លួនពីគ្រឿងញៀនដ៏ស្មុគស្មាញ ក៏ដូចជាការកើតឡើងរួមគ្នានៃស្ថានភាពសុខភាព និងអាកប្បកិរិយា។	បាទ ឬចាស	ទេ
<b>ក្រែសម្រាប់អ្នកសង្កេតជំងឺ/អ្នកជំងឺដែលរង់ចាំ</b> សេវាមន្ទីរពេទ្យ សម្រាប់រយៈពេលរហូតដល់ 24 ម៉ោង ដែលត្រូវបានប្រើដើម្បីវាយតម្លៃ ធ្វើឱ្យមានស្ថេរភាព និងកំណត់ធនធានសម្រាប់សមាជិក។	បាទ ឬចាស	ទេ
<b>សេវាសុខភាពអាកប្បកិរិយាសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល</b>		
<b>ការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ</b> ការចាក់បញ្ចូលម្ជុលដៃក្នុងស្បែកនៅចំណុចជាក់លាក់លើរាងកាយជានិច្ចដល់អ្នកដែលកំពុងផ្តាច់ខ្លួនពីសារធាតុញៀន ឬកំពុងជាសះស្បើយឡើងវិញពីការពឹងផ្អែកលើសារធាតុញៀន។	ទេ	ទេ
<b>ការគ្រប់គ្រងរោគសញ្ញានៃការផ្តាច់ខ្លួនពីសារធាតុញៀននៅក្រៅមន្ទីរពេទ្យ</b> សេវាអ្នកជំងឺមិនសម្រាកព្យាបាលសម្រាប់សមាជិកដែលកំពុងជួបប្រទះវគ្គធ្ងន់ធ្ងរនៃការប្រើប្រាស់សារធាតុញៀនលើសកម្រិត ឬផលវិបាកពីការផ្តាច់ខ្លួនពីសារធាតុញៀនចេញ នៅពេលដែលជីវិត និងមុខងាររាងកាយសំខាន់ៗមិនត្រូវបានកំរាមកំហែង។	ទេ	ទេ
<b>ការវិភាគអំពីអាកប្បកិរិយា (ABA)</b> <b>ដែលបានអនុវត្តសម្រាប់សមាជិកអាយុក្រោមអាយុ 21 ឆ្នាំ (ABA Services)</b> សេវាកម្មមួយសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំជាមួយនឹងការធ្វើរោគវិនិច្ឆ័យរកជំងឺអូទិស្ត្រីម (ASD)។	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
វាត្រូវបានប្រើដើម្បីព្យាបាលអាកប្បកិរិយាប្រឈម ដែលរំខានដល់សមត្ថភាពរបស់យុវជនក្នុងការធ្វើមុខការប្រកបដោយជោគជ័យ។ សេវាកម្មនេះរួមបញ្ចូលទាំងការវាយតម្លៃអាកប្បកិរិយា ការបកស្រាយនៃអាកប្បកិរិយា ការអភិវឌ្ឍគម្រោងក្នុងការព្យាបាល ការត្រួតពិនិត្យ និងការសម្របសម្រួលនៃការព្យាបាល និងការបណ្តុះបណ្តាលឪពុកម្តាយដើម្បីថ្លែងយោបល់ក្នុងគោលដៅជាក់លាក់។		
<b>ការវាយតម្លៃសម្រាប់កន្លែងព្យាបាលសមស្រប និងមានសុវត្ថិភាព (ASAP)</b> ការវាយតម្លៃសម្រាប់យុវជនដែលរំលោភបំពានផ្លូវភេទ ឬអ្នកបង្កអគ្គិភ័យជាក់លាក់ ដែលស្ថិតក្នុងការមើលថែ និងគ្រប់គ្រងរបស់ក្រសួង Department of Children and Families (DCF) ហើយដែលកំពុងត្រូវបានចាកចេញពីមជ្ឈដ្ឋានផ្ទេរអ្នកជំងឺស្នាក់ព្យាបាល ឬជាក់លាក់ ទៅកាន់មជ្ឈដ្ឋានថែទាំតាមផ្ទះជាលក្ខណៈគ្រួសារ។ សេវាកម្មត្រូវបានផ្តល់ជូនតាមរយៈអ្នកផ្តល់សេវា ASAP ដែលបានកំណត់ដោយ DCF ។	ទេ	ទេ
<b>ការពិគ្រោះករណីជំងឺ</b> ការប្រជុំរវាងអ្នកផ្តល់សេវាព្យាបាល និងវេជ្ជបណ្ឌិតឯកទេសសុខភាព អាកប្បកិរិយាផ្សេងទៀត ឬគ្រូពេទ្យថែទាំបឋមរបស់សមាជិក ទាក់ទងនឹងសមាជិក។ ការប្រជុំត្រូវបានប្រើដើម្បីកំណត់ និងរៀបចំផែនការសម្រាប់សេវាកម្មបន្ថែម សម្របសម្រួល ឬកែសម្រួលគម្រោងព្យាបាល និងពិនិត្យមើលដំណើរការរបស់បុគ្គល។	ទេ	ទេ
<b>ការទាក់ទងផ្តល់ព័ត៌មាន</b> ការទំនាក់ទំនងរវាងអ្នកផ្តល់សេវា និងបុគ្គល ដែលចូលរួមក្នុងការថែទាំ ឬការព្យាបាលសមាជិក ដែលមានអាយុក្រោម 21 ឆ្នាំ។ អ្នកផ្តល់សេវា អាចរួមបញ្ចូលទាំងបុគ្គលិកសាលា និងមណ្ឌលថែទាំពេលថ្ងៃ បុគ្គលិកទីភ្នាក់ងាររដ្ឋ និងបុគ្គលិកទីភ្នាក់ងារសេវាមនុស្សជាតិ។	ទេ	ទេ
<b>ការព្យាបាលគួរសាមភរិយា/គ្រួសារ</b> ការព្យាបាល និងការប្រឹក្សាយោបល់ដើម្បីព្យាបាលសមាជិក និងដៃគូ ឬក្រុមគ្រួសាររបស់ពួកគេក្នុងវគ្គតែមួយ។	ទេ	ទេ
<b>ការវាយតម្លៃរោគវិនិច្ឆ័យ</b> ការវាយតម្លៃលើមុខងាររបស់សមាជិក ត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យ និងរៀបចំគម្រោងព្យាបាល។	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកច្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។



សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<b>វិធីព្យាបាលផ្លូវចិត្តតាមវិចារវិទ្យា (DBT)</b> ការព្យាបាលអ្នកជំងឺមិនសម្រាកព្យាបាលពាក់ព័ន្ធនឹងយុទ្ធសាស្ត្រពីការព្យាបាលអាកប្បកិរិយា ការយល់ដឹង និងជំនួយផ្លូវចិត្តសម្រាប់សមាជិកដែលមានបញ្ហាជាក់លាក់មួយចំនួន រួមទាំងសមាជិកដែលមានបញ្ហាបុគ្គលិកលក្ខណៈមិនច្បាស់ខាងណាផងដែរ។	ទេ	ទេ
<b>ការប្រឹក្សាយោបល់ជាលក្ខណៈគ្រួសារ</b> ការប្រជុំជាមួយនិងសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលមានសារៈសំខាន់ចំពោះសមាជិក និងការព្យាបាលសមាជិក។ ការប្រជុំត្រូវបានប្រើដើម្បីកំណត់និងរៀបចំផែនការសម្រាប់សេវាកម្មបន្ថែម សម្របសម្រួល ឬកែសម្រួលគម្រោងព្យាបាល និងពិនិត្យមើលដំណើរការរបស់បុគ្គល។	ទេ សម្រាប់វគ្គជំនួប 12 លើកដំបូង បន្ទាប់មកត្រូវមានការអនុញ្ញាត។	ទេ
<b>ការព្យាបាលជាក្រុម</b> ការព្យាបាល និងការប្រឹក្សាយោបល់ដើម្បីព្យាបាលបុគ្គលដែលមិនពាក់ព័ន្ធនៅក្នុងការកំណត់ក្រុម។	ទេ	ទេ
<b>ការព្យាបាលជាលក្ខណៈបុគ្គល</b> ការព្យាបាល ឬការប្រឹក្សាយោបល់ដើម្បីព្យាបាលបុគ្គលនៅលើមូលដ្ឋានមួយទល់នឹងមួយ។	ទេ	ទេ
<b>ជំនួបផ្តល់ជំនួយដល់ការផ្លាស់ប្តូរពីការព្យាបាលនៅក្នុងទៅក្រៅមន្ទីរពេទ្យ</b> ការប្រឹក្សាយោបល់តែមួយរវាង ដែលដឹកនាំដោយអ្នកផ្តល់សេវាសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល ខណៈពេលដែលសមាជិកម្នាក់នៅតែស្ថិតនៅក្នុងផ្នែកវិកលចរិតសម្រាប់អ្នកជំងឺសម្រាកព្យាបាលមួយ។ ការជួបពិគ្រោះនេះរួមមានសមាជិក និងអ្នកផ្តល់សេវាសម្រាប់អ្នកជំងឺស្នាក់ព្យាបាល។	ទេ	ទេ
<b>ការជួបដើម្បីទទួលខុសត្រូវ</b> ការជួបដើម្បីវាយតម្លៃភាពត្រឹមត្រូវនៃវេជ្ជបញ្ជារបស់សមាជិកសម្រាប់ឱសថដែលបានប្រើសម្រាប់តម្រូវការសុខភាពអាកប្បកិរិយា ក៏ដូចជាតម្រូវការសម្រាប់ការត្រួតពិនិត្យដោយគ្រូពេទ្យឯកទេសផ្នែកវិកលចរិត ឬអ្នកឯកទេសព្យាបាលដែលជាគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីសម្រាប់ថាតើឱសថទាំងនោះមានប្រយោជន៍ និងផលប៉ះពាល់ណាមួយដែរឬទេ។	ទេ	ទេ
<b>សេវាព្យាបាលសារធាតុញៀនចម្រាញ់ពីអាភៀន (Opioid)</b> ការវាយតម្លៃ និងការព្យាបាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលម្នាក់ ការប្រើប្រាស់ឱសថដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថរួមជាមួយនិងផែនការសម្រាប់ការថែទាំសេវាកម្មវេជ្ជសាស្ត្រ និងស្តារនីតិសម្បទាជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការញៀនអាភៀន។ រួមបញ្ចូលការបន្ស្រាបជាតិពុល និងការព្យាបាលថែទាំ។	ទេ	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវា ថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<p><b>ការប្រឹក្សាយោបល់ចិត្តសាស្ត្រសម្រាប់ផ្នែកព្យាបាលអ្នកជំងឺសម្រាកព្យាបាល</b></p> <p>ការប្រជុំរវាងគ្រូពេទ្យឯកទេសផ្នែកវិកលចរិត ឬអ្នកឯកទេសព្យាបាល កម្រិតខ្ពស់ ដែលជាគិលានុបដ្ឋាយិកាដែលបានចុះបញ្ជី និងសមាជិកតាមការ ស្នើសុំរបស់អង្គការវេជ្ជសាស្ត្រ។ វាត្រូវបានប្រើដើម្បីវាយតម្លៃស្ថានភាព ផ្លូវចិត្តរបស់សមាជិក និងដើម្បីប្រឹក្សាយោបល់លើគម្រោងសុខភាព អាកប្បកិរិយា រួមទាំងឱសថគ្រឹមត្រូវជាមួយបុគ្គលិកវេជ្ជសាស្ត្រ។</p>	ទេ	ទេ
<p><b>ការធ្វើតេស្តផ្លូវចិត្ត</b></p> <p>ការធ្វើតេស្តស្តង់ដារបានប្រើដើម្បីវាយតម្លៃការយល់ដឹង អារម្មណ៍ មុខងារខួរក្បាល និងមុខងារពាក្យសំដីរបស់សមាជិក។</p>	ទេ	ទេ
<p><b>ការធ្វើតេស្តផ្នែកចិត្តសាស្ត្រអប់រំពិសេស</b></p> <p>ការធ្វើតេស្តបានប្រើឆ្ពោះទៅរកការអភិវឌ្ឍនៃ ឬដើម្បីកំណត់តម្រូវការសម្រាប់ គម្រោងអប់រំជាលក្ខណៈបុគ្គល (IEP) សម្រាប់កុមារ។</p>	ទេ	ទេ
<p><b>សេវាកម្មមើលថែទាំដ៏គង់តាមគេហដ្ឋាន និងតាមសហគមន៍សម្រាប់យុវជន សេវាសុខភាពអាកប្បកិរិយាដ៏ខ្លាំងក្លាបានផ្តល់ជូនសមាជិកនៅក្នុងមជ្ឈដ្ឋានតាមសហគមន៍។</b></p>		
<p><b>សេវាព្យាបាលតាមផ្ទះ</b></p> <p>សេវាកម្មនេះសម្រាប់កុមារ ដែលជាញឹកញាប់ត្រូវបានផ្តល់ជូនក្នុងវិធីសាស្ត្រ ជាក្រុម រួមបញ្ចូលការអន្តរាគមន៍ដោយគ្លីនិកព្យាបាល និងការបណ្តុះបណ្តាល និងអ្នកជំនាញផ្នែកគាំទ្រខាងការព្យាបាលដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>• <b>ការអន្តរាគមន៍ព្យាបាល</b> – ជាទំនាក់ទំនងព្យាបាលរវាងគ្រូពេទ្យ ពិនិត្យអ្នកជំងឺផ្ទាល់ដំនាល ជាមួយនិងកុមារ និងគ្រួសារ។ គោលបំណងគឺដើម្បីព្យាបាលតម្រូវការសុខភាពផ្លូវចិត្តរបស់កុមារ ដោយបង្កើនសមត្ថភាពរបស់គ្រួសារ ដើម្បីគាំទ្រដល់ដំណើរការ ប្រកបដោយសុខភាពល្អរបស់កុមារនៅក្នុងគ្រួសារ។ គ្រូពេទ្យពិនិត្យ ជំងឺផ្ទាល់បង្កើតគម្រោងព្យាបាល និងធ្វើការជាមួយគ្រួសារដើម្បី បង្កើនដំណោះស្រាយបញ្ហា ការកម្រិតផែនការកំណត់ ការទំនាក់ទំនង និងការគាំទ្រផ្នែកអារម្មណ៍ ឬមុខងារផ្សេងទៀត។ គ្រូពេទ្យពិនិត្យ អ្នកជំងឺផ្ទាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើការជាញឹក ញាប់ជាមួយអ្នកជំនាញក្នុងការបណ្តុះបណ្តាលផ្នែកព្យាបាល និងគាំទ្រខាងការព្យាបាល។</li> <li>• <b>ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកព្យាបាល</b> – ជាសេវាកម្មដែលផ្តល់ជូនដោយអ្នកជំនាញដែលធ្វើការក្រោមការដឹក នាំរបស់គ្រូពេទ្យពិនិត្យអ្នកជំងឺផ្ទាល់កម្រិតអនុបណ្ឌិត ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងព្យាបាលរបស់គ្រូពេទ្យពិនិត្យអ្នកជំ</li> </ul>	បាទ ឬចាស	បាទ ឬចាស

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

សេវាដែលមានការធានារ៉ាប់រងពីកម្មវិធី Family Assistance របស់ MassHealth	ការអនុញ្ញាតជាមុន (PA) តម្រូវឱ្យមានសម្រាប់សេវាកម្មខ្លះ ឬទាំងអស់? បាទ/ចាស ឬទេ	ការបញ្ជូនបន្តពីអ្នកផ្តល់សេវាថែទាំបឋម (PCP) ត្រូវការសម្រាប់សេវាកម្មមួយចំនួន ឬទាំងអស់ដែរឬទេ? បាទ/ចាស ឬទេ
<p>ដំណាក់កាលដែលមានអាជ្ញាបណ្ណ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងព្យាបាល។ បុគ្គលដែលបានទទួលការបណ្តុះបណ្តាលនេះធ្វើការជាមួយគ្រូពេទ្យពិនិត្យអ្នកជំងឺផ្ទាល់ដំបូង ដើម្បីគាំទ្រគម្រោងព្យាបាល ដែលដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាប្រឈមផ្លូវអារម្មណ៍របស់កុមារ។</p>		
<b>សេវាសុខភាពអាកប្បកិរិយាផ្សេងទៀត</b>		
<p><b>ការព្យាបាលដោយរំពោចអគ្គិសនី (ECT)</b> ការព្យាបាលដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺបាក់ទឹកចិត្តដែលមិនបានឆ្លើយតបទៅនឹងឱសថ និងការព្យាបាលចិត្តសាស្ត្រ។ ការព្យាបាលនេះផ្តួចផ្តើមដោយសកម្មភាពរំពោចដោយចរន្តអគ្គិសនីខ្លាំងពេលដែលបុគ្គលស្ថិតនៅក្រោមឥទ្ធិពលថ្នាំសន្លប់។</p>	បាទ ឬចាស	ទេ
<p><b>កម្មវិធីសេវាកម្មសង្គ្រោះបន្ទាន់ (ESP)</b> សេវាកម្មបានផ្តល់ជូនដល់មនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដែលកំពុងតែជួបប្រទះវិបត្តិសុខភាពអាកប្បកិរិយា។ សេវាកម្មនេះត្រូវបានផ្តល់ជូនដោយអ្នកផ្តល់កម្មវិធីសេវាសង្គ្រោះបន្ទាន់ដែលបានកំណត់ ឬក្នុងករណីខ្លះ ដោយផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសម្រាប់អ្នកជំងឺមិនសម្រាកព្យាបាល។ សេវាកម្មជួយកំណត់អត្តសញ្ញាណ វាយតម្លៃ ព្យាបាល និងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ភ្លាមៗ។ សេវាកម្មទាំងនេះអាចរកបាន 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។</p>	ទេ	ទេ
<p><b>ការការភ្លេចម៉ាញ៉េទិចគោសកាប្រសាទផ្តន្ទ (rTMS)</b> ការព្យាបាលដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺបាក់ទឹកចិត្តដែលមិនបានឆ្លើយតបទៅនឹងឱសថ និងការព្យាបាលចិត្តសាស្ត្រ។ ក្នុងការព្យាបាលនេះ ដែនម៉ាញ៉េទិចដែលផ្តោតប្តូរយ៉ាងឆាប់រហ័សត្រូវបានអនុវត្តទៅខួរក្បាលតាមរយៈខ្សែដែលភ្ជាប់ទៅនឹងស្បែកក្បាល។</p>	បាទ ឬចាស	បាទ ឬចាស
<p><b>ឯកទេស</b> សេវាកម្មព្យាបាលដែលផ្តល់ជូនសមាជិកក្នុងកន្លែងព្យាបាល 24 ម៉ោងជាច្រើនកន្លែង ផ្អែកលើមូលដ្ឋានមួយទល់នឹងមួយ ដើម្បីរក្សាសុវត្ថិភាពរបស់បុគ្គល។</p>	បាទ ឬចាស	ទេ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

**\*សេវាកម្មទាំងនេះត្រូវបានគ្របដណ្តប់ដោយផ្ទាល់ដោយ MassHealth ហើយអាចតម្រូវឱ្យមានការអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ Fallon Health នឹងជួយសម្របសម្រួលសេវាកម្មទាំងនេះ។**

**\*\*ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកគួរតែទាក់ទង MassHealth ឬកម្រោង Wellforce Care Plan ពីព្រោះអ្នកនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍បន្ថែមដោយសារតែការមានផ្ទៃពោះរបស់អ្នក។**

**\*\*\*អនុលោមទៅតាមតម្រូវការនៃផ្នែកទី 19 នៃជំពូកទី 258 នៃច្បាប់ឆ្នាំ 2014 និងគោលនយោបាយ MassHealth មិនមានការតម្រូវឱ្យមានការអនុញ្ញាតជាមុនសម្រាប់សេវាកម្មសង្គ្រោះការប្រើសារធាតុញៀនដូចខាងក្រោម៖**

- សេវាកម្មព្យាបាលការប្រើប្រាស់សារធាតុញៀនសម្រាប់អ្នកជំងឺស្នាក់ព្យាបាល
- ការពង្រឹងសេវាព្យាបាលស្ថានភាពធ្ងន់ធ្ងរសម្រាប់បញ្ហាប្រើសារធាតុញៀន
- សេវាព្យាបាលស្ថានភាពធ្ងន់ធ្ងរសម្រាប់បញ្ហាប្រើសារធាតុញៀន
- សេវាកម្មការព្យាបាល – បញ្ហាប្រើសារធាតុញៀន
- ការព្យាបាលដោយផ្នែកនៅមន្ទីរពេទ្យ
- កម្មវិធីព្យាបាលការញៀនសារធាតុរបស់អ្នកជំងឺជារចនាសម្ព័ន្ធ (SOAP)
- កម្មវិធីពិគ្រោះជំងឺយ៉ាងល្អិតល្អន់ (IOP)
- ការប្រឹក្សាជំងឺ ឬការបន្តបន្ទាប់ជាតិពុលសម្រាប់អ្នកជំងឺដែលមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ

**ការបង់ប្រាក់រួម**

ការបង់ប្រាក់រួម គឺជាចំនួនតូចមួយដែលសមាជិកបង់នៅពេលដែលពួកគេទទួលបានសេវាសុខភាព។ ពេលវេលាតែមួយក៏ដែលសមាជិកអាចមានការបង់ប្រាក់រួមក្នុងនោះ នៅពេលដែលពួកគេទទួលបានឱសថតាមវេជ្ជបញ្ជាជាក់លាក់។ សមាជិកភាគច្រើនទូទាត់ការបង់ប្រាក់រួមសម្រាប់ឱសថស្ថានខាងក្រោម៖

- \$1 សម្រាប់ការបើកឱសថតាមវេជ្ជបញ្ជា និងការបើកឱសថបន្ថែមសម្រាប់ឱសថទូទៅនីមួយៗ និងឱសថដែលមិនតម្រូវឱ្យមានវេជ្ជបញ្ជា ដែលរ៉ាប់រងដោយ MassHealth នៅក្នុងក្រុមឱសថដូចខាងក្រោមនេះ៖ ឱសថព្យាបាលការលើសជាតិស្ករក្នុងឈាម ឱសថព្យាបាលជំងឺលើសម្ពាធឈាម និងឱសថព្យាបាលការលើសជាតិខ្លាញ់ក្នុងឈាម និង
- \$3.65 សម្រាប់ឱសថតាមវេជ្ជបញ្ជានីមួយៗ និងការបើកឱសថឡើងវិញសម្រាប់ឱសថទូទៅ និងឱសថដែលមិនតម្រូវឱ្យមានវេជ្ជបញ្ជា និងឱសថម៉ាកទាំងអស់ដែលបានធានារ៉ាប់រងដោយ MassHealth ដែលមិនមែន \$1 ដូចដែលបានរៀបរាប់ខាងលើ ឬមិនរាប់បញ្ចូល។

ប្រសិនបើសមាជិកកំពុងទទួលបានការផ្គត់ផ្គង់ឱសថតាមវេជ្ជបញ្ជាដែលរ៉ាប់រងដោយ MassHealth រយៈពេល 90 ថ្ងៃ នោះចំនួនសរុបនៃការបង់ប្រាក់រួមសម្រាប់ការផ្គត់ផ្គង់រយៈពេល 90 ថ្ងៃនោះនឹងនៅតែជា \$1 ឬ \$3.65 ដូចដែលបានរៀបរាប់ខាងលើ។

**វេជ្ជបញ្ជា និងការបើកឱសថបន្ថែមខាងក្រោមមិនមានការបង់ប្រាក់រួមសម្រាប់ឱសថស្ថានណាមួយទេ៖**

- ឱសថដែលបានប្រើសម្រាប់ការព្យាបាលបញ្ហាប្រើប្រាស់សារធាតុញៀន (SUD) ដូចជាការព្យាបាលដោយប្រើឱសថជំនួយ (MAT) (ឧទាហរណ៍ការព្យាបាលដោយប្រើ Suboxone ឬ Vivtrol)
- ឱសថបង្ការជំងឺជាក់លាក់មួយចំនួនដូចជា ថ្នាំអាស្ត្រូរីនបរិមាណទាបសម្រាប់បញ្ហាបេះដូង ថ្នាំប្រើសម្រាប់បង្ការមេរោគអេដស៍ ថ្នាំប្រើសម្រាប់គ្រឿងសម្រាប់ការឆ្លុះពិនិត្យពោះវៀនធំ
- វ៉ាក់សាំងជាក់លាក់ និងការចាក់វ៉ាក់សាំងទាំងនោះ

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

- ឱសថ ឬការផ្គត់ផ្គង់ផែនការគ្រួសារ ដូចជាថ្នាំគ្រាប់ពន្យារកំណើត (ថ្នាំពន្យារកំណើត)
- ឱសថជួយអ្នកឱ្យបញ្ឈប់ការជក់បារី
- សេវាកម្មសង្គ្រោះបន្ទាន់
- សេវាកម្មបង្ការអ្នកផ្តល់សេវា ឬ
- សេវាកម្មផ្សេងទៀតដែលបានពិពណ៌នានៅក្នុងបទប្បញ្ញត្តិរបស់ MassHealth (130 CMR 506.015 និង 130 CMR 520.037)។

ឱសថតាមវេជ្ជបញ្ជាគឺជាអត្ថប្រយោជន៍តែមួយគត់ដែលអាចមានការបង់ប្រាក់រួម។ មិនមានការបង់ប្រាក់រួមសម្រាប់សេវាកម្ម និងអត្ថប្រយោជន៍ក្រោមការធានារ៉ាប់រងផ្សេងទៀតនោះទេ។

**សមាជិកដែលមិនមានការបង់ប្រាក់រួមសម្រាប់ឱសថស្ថាន**

សមាជិកខ្លះមិនចាំបាច់បង់ថ្លៃការបង់ប្រាក់រួមទាល់តែសោះ។ អ្នកមិនចាំបាច់បង់ថ្លៃការបង់ប្រាក់រួមរបស់ MassHealth សម្រាប់សេវាណាមួយដែលរ៉ាប់រងដោយ MassHealth នោះទេ ប្រសិនបើ៖

- ប្រាក់ចំណូលរបស់អ្នកគិតនៅត្រឹម ឬក្រោម 50% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ (FPL)
- អ្នកមានសិទ្ធិទទួលបាន MassHealth ពីព្រោះអ្នកទទួលបានអត្ថប្រយោជន៍ជំនួយជាក់លាក់ពីខាងរដ្ឋដូចជា ប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) ជំនួយអន្តរកាលសម្រាប់គ្រួសារដែលមានកូនក្នុងបន្ទុក (TAFDC) ឬក៏សេវាកម្មតាមរយៈកម្មវិធី ជំនួយសង្គ្រោះបន្ទាន់សម្រាប់ចាស់ជរា ជនពិការ និងកុមារ (EAEDC)។ សូមមើលបទប្បញ្ញត្តិនៅផ្នែក 130 CMR 506.015 និង 130 CMR 520.037
- អ្នកមានអាយុក្រោម 21 ឆ្នាំ។
- អ្នកមានថ្លៃពោះ ឬ អ្នកទើបសម្រាលកូនថ្មីៗ (អ្នកស្ថិតនៅអំឡុងពេលក្រោយសម្រាល)
- អ្នកកំពុងទទួលបានអត្ថប្រយោជន៍នៅក្រោម MassHealth Limited (Medicaid សម្រាប់ករណីអាសន្ន)
- អ្នកគឺជាសមាជិកដែលមាន MassHealth Senior Buy-In ឬ MassHealth Standard ហើយកំពុងទទួលបានឱសថ ដែលត្រូវបានរ៉ាប់រងដោយគម្រោង Medicare ផ្នែក A និង B តែប៉ុណ្ណោះ នៅពេលទទួលបានពីអ្នកផ្តល់សេវាដែលមានការបញ្ជាក់ពី Medicare។
- អ្នកស្ថិតនៅក្នុងមណ្ឌលថែទាំសុខភាពរយៈពេលវែង ដូចជា៖
  - មណ្ឌលថែទាំសុខភាព
  - ជំងឺរ៉ាំរ៉ៃ ឬមន្ទីរពេទ្យស្តារនីតិសម្បទា ឬ
  - មណ្ឌលថែទាំកម្រិតមធ្យមសម្រាប់បុគ្គលដែលមានពិការភាពផ្នែកបញ្ហា ឬ
  - អ្នកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យពិមជ្ឈមណ្ឌល ឬមន្ទីរពេទ្យបែបនោះ
- អ្នក កំពុងទទួលបាន សេវាថែទាំសម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ
- អ្នកធ្លាប់ជាកូនដែលទទួលបានការថែទាំចិញ្ចឹមបីបាច់ ហើយអ្នកមានសិទ្ធិទទួលបាន MassHealth Standard រហូតដល់អាយុ 21 ឬ 26 ឆ្នាំ ដូចដែលបានពិពណ៌នានៅក្នុងបទប្បញ្ញត្តិផ្នែក 130 CMR 505.002(H)
- អ្នកគឺជាជនជាតិដើមអាមេរិកកាំង ឬជនជាតិដើម Alaska ដែលបច្ចុប្បន្នកំពុងទទួល ឬធ្លាប់ទទួលបានសេវាកម្ម ដែលផ្តល់ជូនដោយសេវាកម្មសុខភាពជនជាតិអាមេរិកដើម (IHS) កុលសម្ព័ន្ធជនជាតិដើមអាមេរិក អង្គភាពកុលសម្ព័ន្ធ ឬ
- អ្នកស្ថិតនៅក្នុងប្រភេទលើកលែងផ្សេងទៀត (សូមមើលបទប្បញ្ញត្តិនៅផ្នែក 130 CMR 506.015 ឬ 130 CMR 520.037)។

**កម្រិតកំណត់នៃ ការបង់ប្រាក់រួម**

សមាជិកត្រូវទទួលខុសត្រូវចំពោះការបង់ប្រាក់រួមសម្រាប់ឱសថស្ថាន MassHealth រហូតដល់ដែនកំណត់ប្រចាំខែ ហៅថា កម្រិតកំណត់នៃការបង់ប្រាក់រួម មិនឱ្យលើសពី 2% នៃប្រាក់ចំណូលគ្រួសារប្រចាំខែរបស់សមាជិក។

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

- កម្រិតកំណត់នៃការបង់ប្រាក់រួម គឺជាចំនួនប្រាក់ដុល្លារខ្ពស់បំផុតដែលសមាជិកអាចត្រូវបានគិតប្រាក់ក្នុងការបង់ប្រាក់រួមសម្រាប់ ឱសថស្ថានក្នុងរយៈពេលមួយខែ។
- MassHealth គណនាកម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែសម្រាប់សមាជិកនីមួយៗ ដោយផ្អែកលើប្រាក់ចំណូលទាបបំផុតក្នុងគ្រួសារ និងទំហំគ្រួសាររបស់ពួកគេ។ MassHealth កែប្រែកម្រិតកំណត់នៃការបង់ប្រាក់រួមចុះក្រោមដល់ចំនួនក្បែរ \$10 ។ មិនមានការបង់ប្រាក់ រួមនឹងលើសពី \$60 នោះទេ។ តារាងខាងក្រោមបង្ហាញថា តើកម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែចុងក្រោយរបស់សមាជិកនឹងមានអ្វីខ្លះ៖

ប្រសិនបើកម្រិតកំណត់នៃការបង់ប្រាក់រួម ប្រចាំខែរបស់សមាជិកត្រូវបានគណនាជា៖	កម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែ ចុងក្រោយរបស់សមាជិកនឹងមាន៖
\$0 ទៅ \$9.99	គ្មានការបង់ប្រាក់រួម
\$10 ទៅ \$19.99	\$10
\$20 ទៅ \$29.99	\$20
\$30 ទៅ \$39.99	\$30
\$40 ទៅ \$49.99	\$40
\$50 ទៅ \$59.99	\$50
\$60 ឬលើសនេះ	\$60

- ជាឧទាហរណ៍ ប្រសិនបើកម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែរបស់អ្នកគឺ \$12.50 ក្នុងខែកក្កដា អ្នកនឹងមិនត្រូវបានគិតប្រាក់លើសពី \$10 នៃការបង់ប្រាក់រួមក្នុងខែកក្កដានោះទេ។ ប្រសិនបើប្រាក់ចំណូលគ្រួសារ ឬទំហំគ្រួសាររបស់អ្នកផ្លាស់ប្តូរនៅក្នុងខែសីហា នោះកម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែរបស់អ្នកអាចផ្លាស់ប្តូរសម្រាប់ខែសីហា។

សមាជិកមិនចាំបាច់បង់ថ្លៃការបង់ប្រាក់រួមសម្រាប់ឱសថស្ថានទៀតទេ នៅពេលដែលពួកគេឈានដល់កម្រិតកំណត់នៃការបង់ប្រាក់រួមសម្រាប់ឱសថស្ថានរបស់ពួកគេសម្រាប់ខែនោះ។ MassHealth នឹងផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិក នៅពេលពួកគេឈានដល់កម្រិតកំណត់នៃការបង់ប្រាក់រួមប្រចាំខែ។ ប្រសិនបើឱសថស្ថានព្យាយាមគិតប្រាក់បង់រួមណាមួយបន្ថែមពីសមាជិកសម្រាប់ខែនោះ សមាជិកគួរតែបង្ហាញលិខិតនោះដល់ឱសថស្ថាន ហើយឱសថស្ថានមិនគួរគិតប្រាក់លើថ្លៃបង់ប្រាក់រួមនោះទេ។ សមាជិកដែលមិនបានទទួលលិខិត ឬអ្នកដែលមានចម្ងល់ណាមួយ គួរតែទូរសព្ទទៅកាន់មជ្ឈមណ្ឌលសេវាកម្មបម្រើអតិថិជនរបស់ MassHealth ។ សូមមើលព័ត៌មានទំនាក់ទំនងនៅខាងក្រោម។

**សមាជិកដែលមិនអាចបង់ថ្លៃបង់ប្រាក់រួមបាន**

ឱសថស្ថានមិនអាចបដិសេធការផ្តល់ឱសថដែលបានធានារ៉ាប់រងទៅសមាជិករបស់ពួកគេទេ ទោះបីជាពួកគេមិនអាចការបង់ប្រាក់រួមក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ឱសថស្ថានអាចចេញវិក្កយបត្រគិតប្រាក់ជូនសមាជិកនៅពេលក្រោយសម្រាប់ការបង់ប្រាក់រួម។ សមាជិកត្រូវតែទូរសព្ទទៅផ្នែកសេវាកម្មបម្រើអតិថិជនរបស់ MassHealth ប្រសិនបើឱសថស្ថានមិនផ្តល់ឱសថជូនពួកគេ។ សូមមើលព័ត៌មានទំនាក់ទំនងនៅខាងក្រោម។

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។ ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។

**សេវាកម្មដែលមិនរាប់បញ្ចូល**

សេវាកម្ម ឬការផ្គត់ផ្គង់ខាងក្រោមមិនត្រូវបានគ្របដណ្តប់ក្រោម MassHealth នោះទេ លុះត្រាតែសេវាកម្ម ឬការផ្គត់ផ្គង់ទាំងនោះចាំបាច់ផ្នែកវេជ្ជសាស្ត្រ ឬដូចដែលបានកត់សម្គាល់។

- ការរក្សាកែសម្រួល ប្រសិនបើ MassHealth យល់ព្រម និងមានករណីលើកលែង វាក៏ចាំបាច់សម្រាប់
  - ការព្យាបាលការខូចខាតបន្ទាប់ពីការរងរបួស ឬជំងឺ
  - ការកែសម្រួលឡើងវិញបន្ទាប់ពីការរក្សាកែសម្រួលដេញហើយ ឬ
  - នីតិវិធីផ្សេងទៀតដែល MassHealth កំណត់មានការចាំបាច់ផ្នែកវេជ្ជសាស្ត្រ
- ការព្យាបាលសម្រាប់ភាពមិនអាចមានកូនបាន។ ការព្យាបាលនេះរួមបញ្ចូលទាំងការបង្កកំណើតក្នុងកែវ (IVF) និងដំណើរការនៃការបន្តពូជក្នុងបំពង់វិជ្ជាសាស្ត្រ (GIFT)
- ការព្យាបាលដោយពិសោធន៍
- សេវាកម្ម ឬការផ្គត់ផ្គង់ដែលមិនត្រូវបានផ្តល់ដោយ ឬតាមការណែនាំពីអ្នកផ្តល់សេវារបស់អ្នក ឬ MassHealth នោះទេ។ មានករណីលើកលែងសម្រាប់៖
  - សេវាកម្មសង្គ្រោះបន្ទាន់
  - សេវាកម្មរៀបចំផែនការក្រុមសារ
- សេវាមន្ទីរពិសោធន៍ដែលមិនមានការរ៉ាប់រង
- សម្ភារជាសុភាពផ្ទាល់ខ្លួនដូចជា ម៉ាស៊ីនត្រជាក់ វិទ្យុ ទូរសព្ទ និងទូរទស្សន៍

**ទាក់ទងទៅ MassHealth**

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជន MassHealth ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 5:00 ល្ងាច នៅ 1-800-841-2900 ឬ TTY នៅ 1-800-497-4648 សម្រាប់មនុស្សច្នៃ ត្រចៀកធ្ងន់ ឬនិយាយមិនបាន។

21-802-014KH Rev. 01 07/21  
MH 12/21/2020

បញ្ជីសេវាដែលមានការធានារ៉ាប់រងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 7/1/2021។  
ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទមកសេវាបម្រើអតិថិជនរបស់ Fallon Health តាមរយៈលេខ 1-855-508-4715 (TTY: TRS 711 សម្រាប់អ្នកត្រចៀកធ្ងន់ ឬអ្នកស្តាប់មិនឮតែម្តង)។ ម៉ោងធ្វើការគឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។